



លក្ខខណ្ឌផ្សេងៗ

- ការបញ្ចុះតម្លៃមាននៅសាខាហាង មេហ្គាឌីស ដូចខាងក្រោម៖
 - ហាង មេហ្គាឌីស នៅផ្សារទំនើបបាយ័ន (ជាន់ទី ១) ផ្ទះលេខ៤១ ផ្លូវលេខ៣៣៧ កែងជាមួយផ្លូវ៥៥៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 - ហាង មេហ្គាឌីស សែន សុខ ជាន់ផ្ទាល់ដី ជិតប្រោសការហ្វូ ផ្សារទំនើបអ៊ីអែសសែនសុខ រាជធានីភ្នំពេញ
 - ហាង មេហ្គាឌីស នៅស្ថានីយប្រេងឥន្ធនៈតូតាល់៣៧១ ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
 - ហាង មេហ្គាឌីស នៅស្ថានីយប្រេងឥន្ធនៈតូតាល់ព្រៃស នៅកែងស្តុបព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
 - ហាង មេហ្គាឌីស នៅស្ថានីយប្រេងឥន្ធនៈតូតាល់បឹងបៃតង ផ្លូវម៉ុងឫទ្ធិ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ការបញ្ចុះតម្លៃនេះមិនរាប់បញ្ចូលសម្ភារដែលមានប្រមូសិនស្រាប់ និងសម្ភារជាក់លាក់ណាមួយដែលកំណត់ដោយក្រុមហ៊ុន មេហ្គាឌីស។
- ការបញ្ចុះតម្លៃត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន មេហ្គាឌីស គឺ 40% សម្រាប់កញ្ចប់គណនី Silver Gold និង World របស់ធនាគារ ប្រេដ ខេមបូឌា និង 45% សម្រាប់កញ្ចប់គណនី Platinum របស់ធនាគារ ប្រេដ ខេមបូឌា ព្រមទាំងបុគ្គលិករបស់ធនាគារ ប្រេដ ខេមបូឌា ផងដែរ។
- ដើម្បីទទួលបានការបញ្ចុះតម្លៃ លោកអ្នកដែលមានកាតធនាគារ និងបុគ្គលិកធនាគារត្រូវតែទូទាត់ ATM card Visa Card Master Card debit card VIP card ឬទូទាត់តាមម៉ាស៊ីនឆ្លុះកាត (POS) ដោយប្រើ BRED KHQR ។ បុគ្គលិកធនាគារ ប្រេដ ត្រូវតែបង្ហាញកាតបុគ្គលិកទៅកាន់បុគ្គលិកហាង មេហ្គាឌីស នៅកន្លែងគិតលុយ។
- ការបញ្ចុះតម្លៃមានសុពលភាពដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៣ ឬបញ្ចប់ដោយភាគី ហាង មេហ្គាឌីស ឬធនាគារ ប្រេដ ខេមបូឌា។



**The smarter
way to bank.**

Terms & conditions

1. Discount rates are available at the following Megadis stores:
 - Megadis Store at Bayon Supermarket (1st Floor), #41, St. 337 Corner St. 556, Sangkat Boeung Kork 1, Khan Toul Kork, Phnom Penh.
 - Megadis Aeon Sen Sok, Ground Floor next to Brown Coffee, AEON Sen Sok, Phnom Penh
 - Megadis at Total 371, St. 371, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh
 - Megadis at Total Prey Sar, Corner of Stop Prey Sar, Sangkat Prey Sar, Khan Dang Kar, Phnom Penh
 - Megadis at Total Boeung Baitong, St. Mong Rithy, Sankgakt Koeuk Khleung, Khan Sen Sok, Phnom Penh
2. The discount offer does not include promotional items and certain selected products as specified from time to time by Megadis Co. Ltd.
3. The discount offered by Megadis is 40% for BRED Bank Cambodia Silver, Gold and World Account Package holders and 45% for BRED Bank Cambodia Platinum Account Package holders and BRED Bank Cambodia staff.
4. To claim a discount, cardholders and employees must use their BRED Bank Cambodia ATM card, Visa Card, MasterCard, debit card or VIP card or pay through POS using BRED KHQR. BRED Bank staff must also show their staff ID card to Megadis staff at the payment counter.
5. Offer available until 31 August 2023 unless withdrawn by either Megadis or BRED Bank Cambodia.